



Press Release

Embassy of Japan in the Kingdom of Cambodia

No. 17 PR-19/EoJ

12 March 2019

Visit of young politics oriented Cambodians

- 1- Ten young politics oriented Cambodians will visit Japan from March 13 to 20 upon the invitation of Ministry of Foreign Affairs of Japan.
- 2- During their stay in Japan, they will travel to Miyagi Prefecture and visit authorities involved in the recovery from the Great East Japan Earthquake and sites related to the environmental protection and disaster prevention, and plant trees. In Tokyo, the group will visit legislative, administrative and judicial institutions and observe the process of a local election. Furthermore, they will also visit notable sites and historical buildings in each area to deepen their understanding of Japan.
- 3- Through the program, it is expected that the participants, who will lead the future of Cambodia, will enrich their view on the environmental protection and disaster prevention, as well as Japanese multiparty democracy as reference for the democratic development of their country.

Embassy of Japan, No. 194 Preah Norodom Blvd,

Tel: (023) 217-161/4, Fax: (023) 216 162,

Email: political.jpn@pp.mofa.go.jp,

Official Website: www.kh.emb-japan.go.jp

Visit of young politics oriented Cambodians
Program Schedule

March 13 (Wed)

Arrival, Orientation, Lecture from expert, Visit to Ministry of Foreign Affairs

March 14 (Thu)

Visit to House of Representatives

Meeting with Japan-Cambodia Parliamentary Friendship Association

March 15 (Fri)

Visit to Taito Ward in Tokyo, Briefing from election administration commissions of Taito Ward

March 15 (Fri)-17 (Sun)

Visit to Miyagi Prefecture (related to disaster prevention and environment protection)

March 18 (Mon)

Visit to Supreme Court

Meeting with Japanese involved in Cambodia Peace Process

March 19 (Tue)

Tour in the Tokyo Metropolitan Area

Workshop, Reporting session

March 20 (Wed)

Departure



ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មាន

លេខ: 17 PR-19/EoJ

កាលបរិច្ឆេទ: ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩

ដំណើរទស្សនកិច្ច នៃយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយ

១. យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយចំនួន១០រូបនឹងមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៣ ដល់ ២០ ខែមីនា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។
២. ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន យុវជនទាំងនេះនឹងធ្វើដំណើរទៅខេត្តមីយ៉ាហ្គិ ហើយជួបជាមួយអាជ្ញាធរទទួលបន្ទុកស្តារឡើងវិញតំបន់ដែលបានទទួលរងគ្រោះរញ្ជួយដីដ៏ធំនៅភាគខាងកើតប្រទេសជប៉ុន និងទីកន្លែងផ្សេងៗពាក់ព័ន្ធនឹងការការពារបរិស្ថាន ការបង្ការគ្រោះមហន្តរាយ និងដាំដើមឈើ ។ នៅទីក្រុងតូក្យូ ក្រុមយុវជនទាំងនេះនឹងធ្វើទស្សនកិច្ចនៅស្ថាប័ននីតិបញ្ញតិ នីតិប្រតិបត្តិ និងតុលាការ និងសង្កេតមើលដំណើរការបោះឆ្នោតមូលដ្ឋានមួយ ។ បន្ថែមលើនេះ យុវជនទាំងនេះនឹងទៅធ្វើទស្សនកិច្ចនៅទីកន្លែងល្បីល្បាញ និងសំណង់ប្រវត្តិសាស្ត្រនានានៅតាមតំបន់និមួយៗដើម្បីបានយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសជប៉ុន។
៣. តាមរយៈកម្មវិធីនេះ យើងរំពឹងថា យុវជនទាំងនេះ ដែលនឹងដឹកនាំអនាគតនៃប្រទេសកម្ពុជា នឹងស្វែងយល់កាន់តែស៊ីជម្រៅអំពីការការពារបរិស្ថាននិងការបង្ការគ្រោះមហន្តរាយ ព្រមទាំងអំពីលទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុន ទុកជាចំណេះដឹងសំរាប់អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

* អត្ថបទខាងលើនេះ គឺជាការបកប្រែក្រៅផ្លូវការ។ កាលបរិច្ឆេទដែលបានបញ្ជាក់ខាងលើ គឺជាកាលបរិច្ឆេទនៃការចេញសេចក្តីប្រកាសព័ត៌មានដើមជាភាសាជប៉ុន ។
 * សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានអាស៊ីអាគ្នេយ៍ទី១ នៃក្រសួងការបរទេសជប៉ុន តាមទូរសព្ទលេខ ៥៥០១-៨០០០ (លេខបន្ត: ២៤៣៤)។

**កាលវិភាគនៃកម្មវិធីដំណើរទស្សនកិច្ច នៃ
យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយ**

ថ្ងៃទី ១៣ (ពុធ) ខែមីនា

មកដល់ប្រទេសជប៉ុន ការណែនាំផ្សេងៗ បាត់កថាដោយអ្នកជំនាញការ ធ្វើ
ទស្សនកិច្ចនៅក្រសួងការបរទេស។

ថ្ងៃទី ១៤ (ព្រហស្បតិ៍) ខែមីនា

ធ្វើទស្សនកិច្ចនៅវិមានរដ្ឋសភា
ជួបប្រជុំជាមួយសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា។

ថ្ងៃទី ១៥ (សុក្រ) ខែមីនា

ធ្វើទស្សនកិច្ចនៅសង្កាត់ តៃតូ ក្នុងទីក្រុងតូក្យូ ។ ការពន្យល់ត្រួសៗដោយគណៈ
កម្មាការគ្រប់គ្រងការបោះឆ្នោតនៃសង្កាត់ តៃតូ ។

ថ្ងៃទី ១៥ (សុក្រ) ដល់ ១៧ (អាទិត្យ) ខែមីនា

ធ្វើទស្សនកិច្ចនៅខេត្ត មីយ៉ាហ្គិ (ពាក់ព័ន្ធនឹងការបង្ការគ្រោះមហន្តរាយ និងការ
ការពារបរិស្ថាន)។

ថ្ងៃទី ១៨ (ច័ន្ទ) ខែមីនា

ធ្វើទស្សនកិច្ចនៅតុលាការកំពូល
ជួបជាមួយជនជាតិជប៉ុនដែលធ្លាប់ចូលរួមពាក់ព័ន្ធក្នុងដំណើរការស្វែងរកសន្តិ
ភាពនៅកម្ពុជា ។

ថ្ងៃទី ១៩ (អង្គារ) ខែមីនា

ទស្សនាទីក្រុងតូក្យូ សិក្ខាសាលា វគ្គរាយការណ៍ ។

ថ្ងៃទី ២០ (ពុធ) ខែមីនា

ចេញដំណើរត្រឡប់ទៅវិញ ។